

ខិត្តប័ណ្ណនេះផ្តល់នូវព័ត៌មានបឋមអំពីផលិតផលប៉ុណ្ណោះ។
លោកអ្នកត្រូវអានបណ្ណសន្យារ៉ាប់រង នៃផលិតផលនេះ
ដើម្បីជ្រាបពីព័ត៌មានលម្អិត ហើយស្វែងរកការប្រឹក្សា
យោបល់ពីបុគ្គលិកផ្នែកលក់ធានារ៉ាប់រងរបស់យើងខ្ញុំ
មុននឹងសម្រេចចិត្តទិញផលិតផលនេះ។

ការពារបុគ្គលិកដែលជាទ្រព្យសម្បត្តិ ដ៏មានតម្លៃបំផុតរបស់អ្នក

យើងជឿជាក់ថា បុគ្គលិកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់ក្រុមហ៊ុន។
ក្នុងនាមជានិយោជកដែលយកចិត្តទុកដាក់លើបុគ្គលិក អ្នកត្រូវការដំណោះស្រាយ
ដែលមានលក្ខណសាមញ្ញ និងចំណាយតិច ដើម្បីធានាបាននូវសុខុមាលភាព
របស់ពួកគេ។

ផលិតផលការពារនិយោជកជាមួយ ហ្វូរឈួន ឡាយហ្វ អាចជួយអ្នកជានិយោជក
ដើម្បីធានាបាននូវសុខុមាលភាពរបស់បុគ្គលិកទាំងអស់ក្នុងពេល និងក្រោយពេល
ធ្វើការ ដោយផ្តល់ជូននូវការការពារដ៏ពេញលេញទៅលើ មរណភាព ពិការភាព
ទាំងស្រុង និងជាអចិន្ត្រៃយ៍ និងពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ បណ្តាល
មកពីគ្រោះថ្នាក់ចៃដន្យ ជាមួយនឹងភាពបត់បែនទៅតាមតម្រូវការរបស់អ្នកដែល
ជានិយោជក។

ការការពារដ៏ពិសេសទាំងនេះ នឹងជួយឲ្យបុគ្គលិកបំពេញការងារ ដោយមាន
សន្តិភាពផ្លូវចិត្ត ដូច្នេះពួកគេអាចរឹតតែផ្តោតលើផលិតភាពការងារ ខណៈពេលអ្នក
ដែលជានិយោជកអាចផ្តល់នូវអំណោយដ៏ល្អបំផុតនេះដល់បុគ្គលិករបស់ខ្លួន និង
អាចរក្សាបាននូវបុគ្គលិកដែលមានទេពកោសល្យ។

! សារៈសំខាន់

- ការការពារដែលមានតម្លៃទាប និងទូទាត់ទឹកប្រាក់សរុបតែម្តងនៅក្នុងករណីដែល
បុគ្គលិកជួបគ្រោះអកុសលណាមួយដែលត្រូវបានការពារក្រោមផលិតផលនេះ។
- បង្កើនតម្លៃដល់ក្រុមហ៊ុន ក្នុងនាមជានិយោជកដែលមានទំនួលខុសត្រូវ
និងផ្តល់ការយកចិត្តទុកដាក់លើបុគ្គលិក។
- វិសាលភាពនៃការធានា នៅទូទាំងប្រទេសកម្ពុជា។

★ អត្ថប្រយោជន៍

ក្រុមហ៊ុន ហ្វូរឈួន ឡាយហ្វ ផ្តល់ជូនជម្រើសនៃការការពារពីប្រភេទដូច
ខាងក្រោម៖

ប្រភេទការពារ	អត្ថប្រយោជន៍ជាភាគរយនៃ ចំនួនទឹកប្រាក់ធានារ៉ាប់រង	
	កញ្ចប់ ប្រាក់	កញ្ចប់ មាស
មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍	100%	100%
មរណភាព ឬពិការភាពទាំងស្រុង និងជា អចិន្ត្រៃយ៍ (បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)	100%	200%
ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ (បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)(1)	—	រហូតដល់ 60%

① អត្ថប្រយោជន៍ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

ផ្តល់ជូនរហូតដល់ 60% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ដល់បុគ្គលិក ឬគ្រួសាររបស់
បុគ្គលិក ក្នុងករណីបុគ្គលិកពិការដោយផ្នែកណាមួយនៃរាងកាយដែលបង្កឡើង
ដោយគ្រោះថ្នាក់ ដូចមានលម្អិតខាងក្រោម៖

% នៃចំនួន ទឹកប្រាក់ធានារ៉ាប់រង	ប្រភេទនៃពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍
60%	បាត់បង់ដៃម្ខាងចាប់ពីសន្លាក់កដៃឡើងទៅ
60%	បាត់បង់ជើងម្ខាងចាប់ពីសន្លាក់កជើងឡើងទៅ
60%	បាត់បង់នូវសមត្ថភាពមើលឃើញនៃភ្នែកម្ខាង
50%	បាត់បង់នូវសមត្ថភាពស្តាប់ ឬនិយាយជាអចិន្ត្រៃយ៍
15%	បាត់បង់នូវសមត្ថភាពស្តាប់ជាអចិន្ត្រៃយ៍នៃត្រចៀកម្ខាង
25%	បាត់បង់មេដៃ (ពីរសន្លាក់)
10%	បាត់បង់មេដៃ (មួយសន្លាក់)
10%	បាត់បង់ម្រាមដៃចង្កូល (បីសន្លាក់)
8%	បាត់បង់ម្រាមដៃចង្កូល (ពីរសន្លាក់)
4%	បាត់បង់ម្រាមដៃចង្កូល (មួយសន្លាក់)
5%	បាត់បង់ម្រាមដៃនីមួយៗ (មិនគិតជាងពីរសន្លាក់) ក្រៅពីមេដៃ និងម្រាមដៃចង្កូល
5%	បាត់បង់ម្រាមមេដើម
1%	បាត់បង់ម្រាមដើមនីមួយៗ (មិនគិតជាងមួយសន្លាក់) ក្រៅពីម្រាមមេដើម



ធ្វើការដោយគ្មានភ្នំពេញ



ផលិតផល
ការពារនិយោជក
ជាមួយ ហ្វូរឈួន ឡាយហ្វ



🕒 ដំណើរការរបស់ផលិតផល

លោកដាង អាយុ 35 ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុន ABC។ ក្រុមហ៊ុន ABC បានទិញ ផលិតផលការពារនិយោជិត ជាមួយ ហ្វ័រឈ្នួន ឡាយហ្វី (កញ្ចប់មាស) ជាមួយនឹងចំនួនទឹកប្រាក់ធានារ៉ាប់រង \$5,000 ដើម្បីការពារបុគ្គលិករបស់ខ្លួន។

- ប្រសិនបើលោកដាង ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ទាំងក្នុងអំឡុងពេល ឬក្រោយពេលធ្វើការ ក្រុមហ៊ុន ហ្វ័រឈ្នួន ឡាយហ្វី នឹងទូទាត់ទឹកប្រាក់ចំនួន \$5,000 ជូនដល់លោកដាង ឬក្រុមគ្រួសាររបស់លោក ដាង។

- ប្រសិនបើលោកដាង ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ទាំងក្នុងអំឡុងពេល ឬក្រោយពេលធ្វើការ ក្រុមហ៊ុន ហ្វ័រឈ្នួន ឡាយហ្វី នឹងទូទាត់ទឹកប្រាក់ចំនួន \$10,000 ជូនដល់លោក ដាង ឬក្រុមគ្រួសាររបស់លោក ដាង។

- ប្រសិនបើលោក ដាង បាត់បង់ដៃម្ខាង (ពីសន្លាក់កង្វែង) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យទាំងក្នុងអំឡុងពេល ឬក្រោយពេលធ្វើការ ក្រុមហ៊ុន ហ្វ័រឈ្នួន ឡាយហ្វី នឹងទូទាត់ទឹកប្រាក់ចំនួន \$3,000 ជូនដល់លោកដាង ឬក្រុមគ្រួសាររបស់លោកដាង។

🕒 លក្ខខណ្ឌតម្រូវ

- អាយុចាប់ផ្តើមធានា៖ 16ឆ្នាំ ដល់ 65 ឆ្នាំ
- សម្រាប់និយោជិត និងក្រុមគ្រួសាររបស់និយោជិត
- រយៈពេលនៃបណ្ណសន្យារ៉ាប់រង៖ មានរយៈពេល 1 ឆ្នាំ និងអាចត្រូវបានបន្តជារៀងរាល់ឆ្នាំ។
- បុព្វលាភធានារ៉ាប់រងអាចត្រូវបានបង់ជា ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំ។
- មធ្យោបាយបង់បុព្វលាភ៖ ផ្ទេរតាមធនាគារ បញ្ចូលបង់ប្រាក់អចិន្ត្រៃយ៍ សេវាទូទាត់ ឬ វិធីបង់បុព្វលាភយល់ព្រមដោយគូភាគី។



🚫 ករណីមិនធានា

ក្រុមហ៊ុន នឹងមិនធ្វើការទូទាត់អត្ថប្រយោជន៍នៃផលិតផលនេះ ប្រសិនបើការទាមទារសំណងបណ្តាលមកពីមូលហេតុណាមួយដូចខាងក្រោម៖

មរណភាព (បណ្តាលមកពីមូលហេតុទូទៅ)

- ក. សមាជិកដែលត្រូវបានធានា បានធ្វើអត្តឃាត ប៉ុនប៉ងធ្វើអត្តឃាត ឬបង្កគ្រោះថ្នាក់ដោយខ្លួនឯង ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ខ. សកម្មភាពខុសច្បាប់របស់សមាជិកដែលត្រូវបានធានា ដែលរំលោភទៅនឹងបទបញ្ញត្តិនានាដូចដែលបានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា ឬ
- គ. សមាជិកដែលត្រូវបានធានា ត្រូវបានសម្លាប់ដោយចេតនាដោយអ្នកទទួលផល ឬ
- ឃ. មរណភាពរបស់សមាជិកដែលត្រូវបានធានា កើតឡើងដោយសារគ្រោះថ្នាក់ដែលកើតចេញពីការធ្វេសប្រហែសរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានាយោងទៅតាមហេតុផលសមស្របដែលអាចបញ្ជាក់ថាគ្រោះថ្នាក់នឹងមិនកើតមានឡើយ ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានាមានការយកចិត្តទុកដាក់ ឬការគ្រប់គ្រងត្រឹមត្រូវ។

ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (បណ្តាលមកពីមូលហេតុទូទៅ)

- ក. សមាជិកដែលត្រូវបានធានា បានធ្វើអត្តឃាត ប៉ុនប៉ងធ្វើអត្តឃាត ឬបង្កគ្រោះថ្នាក់ដោយខ្លួនឯង ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ខ. ខណៈពេលដែលសមាជិកដែលត្រូវបានធានា ស្ថិតក្នុងអំឡុងពេលនៃការប្រព្រឹត្តបទឧក្រិដ្ឋ ឬក៏ស្ថិតនៅក្រោមការចាប់ខ្លួន ឬរត់គេចពីការចាប់ខ្លួនរបស់អាជ្ញាធរ ឬ
- គ. ឆ្លងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬជំងឺផ្សេងៗទៀតដែលពាក់ព័ន្ធ នឹងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬ
- ឃ. សង្គ្រាម (ទោះមាន ឬមិនមានការប្រកាសជាមុន) ការឈ្លានពាន សកម្មភាពរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ការបះបោរ ភេរវកម្ម ឬ
- ង. ខណៈពេលសមាជិកដែលត្រូវបានធានាកំពុងជិះ ឬធ្វើដំណើរក្នុងយន្តហោះ ដែលមិនមានអាជ្ញាប័ណ្ណសម្រាប់ដឹកអ្នកដំណើរ ឬមិនដំណើរការជាយន្តហោះពាណិជ្ជកម្ម ឬ
- ច. ខណៈពេលសមាជិកដែលត្រូវបានធានាបើកបរ ឬបំពេញមុខងារជាអាកាសយានិកនៅក្នុងយន្តហោះណាមួយ ឬ
- ឆ. រឫសដែលកើតចេញពីសកម្មភាពរបស់សមាជិកដែលត្រូវបានធានា ខណៈពេល ដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង (ដែលល្មើសនឹងបទបញ្ញត្តិច្បាប់ដែលមានចែងក្នុងច្បាប់កម្ពុជាជាធរមាន) ថ្នាំញៀន (Addictive Drugs) ថ្នាំណាកូទីត (Narcotic Drugs) ស្ថិតក្នុងកម្រិតមិនអាចគ្រប់គ្រងខ្លួនឯងបាន ឬ
- ជ. ខណៈពេលសមាជិកដែលត្រូវបានធានា បំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬអ្នកស្ម័គ្រចិត្ត ហើយចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម ឬ
- ឈ. ស្ថានភាពសុខភាពកើតមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រងឬកាលបរិច្ឆេទបន្តសុពលភាពបណ្ណសន្យារ៉ាប់រង (យកកាលបរិច្ឆេទណាដែលចុងក្រោយគេ) ឬ
- ញ. អារុធនុយក្លេអ៊ែរ វិទ្យុសកម្ម ឬវិទ្យុសកម្មពីឥន្ធនៈនុយក្លេអ៊ែរ ឬកាកសំណល់នុយក្លេអ៊ែរ ដែលកើតចេញពីចំហេះនៃឥន្ធនៈនុយក្លេអ៊ែរនិងដំណើរការនៃការបំបែកនុយក្លេអ៊ែរដែលទ្រទ្រង់ដោយខ្លួនឯង ឬ
- ដ. ការបាត់បង់ ឬរឫសដោយសារធាតុកម្ម ឬរំលោភបំពានលើរាងកាយ ដោយផ្ទាល់ឬដោយប្រយោល ដែលបង្កឡើងដោយសមាជិកដែលត្រូវបានធានា ឬ

- ប. ខណៈពេលដែលសមាជិកដែលត្រូវបានធានាកំពុងចូលរួមសកម្មភាព ឬក៏ឡាដែលមានគ្រោះថ្នាក់ រួមមានការបរបាញ់នៅក្នុងព្រៃ ការប្រណាំងរថយន្ត ឬទូកគ្រប់ប្រភេទ ការប្រណាំងសេះ ការលេង ឬប្រណាំងស្គី (ski playing or racing) ការប្រណាំងជិះស្គី (skate racing) ប្រដាល់ ការលោតឆ័ត្រយោង (លើកលែងតែក្នុងគោលបំណងដើម្បីសង្គ្រោះជីវិត) ការជិះ ឬធ្វើដំណើរតាមប៉េងប៉េងខ្យល់ក្តៅ ឬការជិះយន្តហោះគ្មានម៉ាស៊ីន (gliding) ការលោតដោយចងខ្សែជើង (bungee jumping) ការឡើងភ្នំ ឬដើរភ្នំដោយប្រើឧបករណ៍ជំនួយ ការជ្រមុជទឹកជាមួយធុងអុកស៊ីហ្សែន និងឧបករណ៍ដកដង្ហើមនៅក្រោមទឹក ឬ
- ខ. ការបាត់បង់ ឬរឫស នៅពេលដែលសមាជិកដែលត្រូវបានធានាបានចូលរួមក្នុងសកម្មភាពឈ្លោះប្រកែកគ្នា ឬចូលរួមក្នុងការញុះញង់ ឲ្យមានជម្លោះកើតឡើង ឬ
- ល. សកម្មភាពខុសច្បាប់របស់សមាជិកដែលត្រូវបានធានា ដែលរំលោភទៅនឹងបទបញ្ញត្តិនានាដូចដែលបានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា ឬ
- ណ. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍កើតឡើងដោយសារគ្រោះថ្នាក់ដែលកើតចេញពីការធ្វេសប្រហែសរបស់ម្ចាស់បណ្ណសន្យារ៉ាប់រងឬសមាជិកដែលត្រូវបានធានាយោងទៅតាមហេតុផលសមស្របដែលអាច បញ្ជាក់ថា គ្រោះថ្នាក់នឹងមិនកើតមានឡើយ ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានាមានការយកចិត្តទុកដាក់ ឬការគ្រប់គ្រងត្រឹមត្រូវ។

ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ (បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)

- ក. សមាជិកដែលត្រូវបានធានា បានធ្វើអត្តឃាត ប៉ុនប៉ងធ្វើអត្តឃាត ឬបង្កគ្រោះថ្នាក់ដោយខ្លួនឯង ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ខ. ខណៈពេលដែលសមាជិកដែលត្រូវបានធានា ស្ថិតក្នុងអំឡុងពេលនៃការប្រព្រឹត្តបទឧក្រិដ្ឋ ឬក៏ស្ថិតនៅក្រោមការចាប់ខ្លួន ឬរត់គេចពីការចាប់ខ្លួនរបស់អាជ្ញាធរ ឬ
- គ. ឆ្លងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬជំងឺផ្សេងៗទៀតដែលពាក់ព័ន្ធនឹងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬ
- ឃ. សង្គ្រាម (ទោះមាន ឬមិនមានការប្រកាសជាមុន) ការឈ្លានពាន សកម្មភាពរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ការបះបោរ ភេរវកម្ម ឬ
- ង. ខណៈពេលសមាជិកដែលត្រូវបានធានាកំពុងជិះ ឬធ្វើដំណើរក្នុងយន្តហោះដែលមិនមានអាជ្ញាប័ណ្ណសម្រាប់ដឹកអ្នកដំណើរ ឬមិនដំណើរការជាយន្តហោះពាណិជ្ជកម្ម ឬ
- ច. ខណៈពេលសមាជិកដែលត្រូវបានធានាបើកបរ ឬបំពេញមុខងារជាអាកាសយានិកនៅក្នុងយន្តហោះណាមួយ ឬ
- ឆ. រឫសដែលកើតចេញពីសកម្មភាពរបស់សមាជិកដែលត្រូវបានធានា ខណៈពេលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង (ដែលល្មើសនឹងបទបញ្ញត្តិច្បាប់ដែលមានចែងក្នុងច្បាប់កម្ពុជាជាធរមាន) ថ្នាំញៀន (Addictive Drugs) ថ្នាំណាកូទីត (Narcotic Drugs) ស្ថិតក្នុងកម្រិតមិនអាចគ្រប់គ្រងខ្លួនឯងបាន ឬ
- ជ. ខណៈពេលសមាជិកដែលត្រូវបានធានា បំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬអ្នកស្ម័គ្រចិត្ត ហើយចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម ឬ
- ឈ. ស្ថានភាពសុខភាពកើតមុនកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទបន្តសុពលភាពបណ្ណសន្យារ៉ាប់រង (យកកាលបរិច្ឆេទណាដែលចុងក្រោយគេ) ឬ
- ញ. អារុធនុយក្លេអ៊ែរ វិទ្យុសកម្ម ឬវិទ្យុសកម្មពីឥន្ធនៈនុយក្លេអ៊ែរ ឬកាកសំណល់នុយក្លេអ៊ែរ ដែលកើតចេញពីចំហេះនៃឥន្ធនៈនុយក្លេអ៊ែរនិងដំណើរការនៃការបំបែកនុយក្លេអ៊ែរដែលទ្រទ្រង់ដោយខ្លួនឯង ឬ

- ដ. ការបាត់បង់ ឬរឫសដោយសារធាតុកម្ម ឬរំលោភបំពានលើរាងកាយដោយផ្ទាល់ ឬដោយប្រយោល ដែលបង្កឡើងដោយសមាជិកដែលត្រូវបានធានា ឬ
- ប. ការព្យាបាលតាមវេជ្ជសាស្ត្រ ឬដោយការវះកាត់ លើកលែងតែចាំបាច់សម្រាប់រឫសដែលត្រូវបានធានារ៉ាប់រង ឬ
- ខ. ការបាត់បង់ ឬរឫសដែលកើតឡើងពីការរលូតកូន ឬការរំលូតកូន ឬ
- ឆ. ការថែទាំ ឬព្យាបាលផ្សេងៗ ឬរឫសផ្សេងៗ លើកលែងតែការព្យាបាលផ្សេងៗដែលត្រូវបានអនុញ្ញាតក្នុងរយៈពេលថ្ងៃកិត្តិយសពីកាលបរិច្ឆេទមានគ្រោះថ្នាក់ ឬ
- ណ. ការបាត់បង់ ឬរឫសពីការផ្លាស់ប្តូរសំណុំឆ្មេញថ្មី ឬ ស្រោបឆ្មេញ ឬ ឆ្មេញសិប្បនិម្មិត ឬ
- ត. ខណៈពេលដែលសមាជិកដែលត្រូវបានធានាកំពុងចូលរួមសកម្មភាព ឬក៏ឡាដែលមានគ្រោះថ្នាក់ រួមមានការបរបាញ់នៅក្នុងព្រៃ ការប្រណាំងរថយន្ត ឬទូកគ្រប់ប្រភេទការប្រណាំងសេះ ការលេង ឬប្រណាំងស្គី (ski playing or racing) ការប្រណាំងជិះស្គី (skate racing) ប្រដាល់ ការលោតឆ័ត្រយោង (លើកលែងតែក្នុងគោលបំណងដើម្បីសង្គ្រោះជីវិត) ការជិះ ឬធ្វើដំណើរតាមប៉េងប៉េងខ្យល់ក្តៅ ឬការជិះយន្តហោះគ្មានម៉ាស៊ីន (gliding) ការលោតដោយចងខ្សែជើង (bungee jumping) ការឡើងភ្នំ ឬដើរភ្នំដោយប្រើឧបករណ៍ជំនួយ ការជ្រមុជទឹកជាមួយធុងអុកស៊ីហ្សែន និងឧបករណ៍ដកដង្ហើមនៅក្រោមទឹក ឬ
- ថ. ការបាត់បង់ឬរឫសនៅពេលដែលសមាជិកដែលត្រូវបានធានាបានចូលរួមក្នុងសកម្មភាពឈ្លោះប្រកែកគ្នា ឬចូលរួមក្នុងការញុះញង់ ឲ្យមានជម្លោះកើតឡើង ឬ
- ទ. សកម្មភាពខុសច្បាប់របស់សមាជិកដែលត្រូវបានធានា ដែលរំលោភទៅនឹងបទបញ្ញត្តិនានាដូចដែលបានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា ឬ
- ឆ. គ្រោះថ្នាក់ដែលកើតចេញពីការធ្វេសប្រហែសរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានា យោងទៅតាមហេតុផលសមស្របដែលអាច បញ្ជាក់ថាគ្រោះថ្នាក់នឹងមិនកើតមានឡើយ ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានាមានការយកចិត្តទុកដាក់ ឬការគ្រប់គ្រងត្រឹមត្រូវ។

ករណីខកខាន ឬយឺតយ៉ាវនៃការបង់បុព្វលាភធានារ៉ាប់រង៖

រយៈពេលអនុគ្រោះចំនួន 30 (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដល់កាលកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង និងត្រូវបានផ្តល់ជូនសម្រាប់ការទូទាត់បុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ ដែលក្នុងរយៈពេលអនុគ្រោះនេះបណ្ណសន្យារ៉ាប់រងនេះនឹងនៅតែមានសុពលភាពដដែល។

ប្រសិនបើក្រុមហ៊ុននៅតែមិនទទួលបាននូវបុព្វលាភធានារ៉ាប់រង គិតត្រឹមកាលបរិច្ឆេទចុងក្រោយនៃរយៈពេលអនុគ្រោះ នោះបណ្ណសន្យារ៉ាប់រងនឹងអស់សុពលភាព គិតចាប់ពីកាលបរិច្ឆេទដែលត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយ។ ការទទួលខុសត្រូវរបស់ក្រុមហ៊ុននៅក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់ ហើយក្រុមហ៊ុននឹងមិនត្រូវប្រគល់ជូនវិញនូវរាល់បុព្វលាភធានារ៉ាប់រងដែលបានបង់នោះឡើយ។

ក្នុងករណីមានការទាមទារសំណងកើតឡើងក្នុងអំឡុងពេលអនុគ្រោះ នោះបុព្វលាភដែលមិនទាន់បានបង់នឹងត្រូវកាត់ចេញពីទឹកប្រាក់សំណង។